

# ឯកសារព័ត៌មានអំពីក្រមចំណីអាហារ #30

ប្រការដែលអ្នកគួរយល់ដឹងអំពីក្រម

WWW.HEALTHOREGON.ORG  
/FOODSAFETY

## បំពង់បិតប្លាស្ទិកនៅក្នុងកន្លែងផ្តល់សេវាកម្មអាហារ

### OAR 333-150-0000, និយមន័យ

(1) “បំពង់បិតប្លាស្ទិកដែលប្រើម្តងចោល” មានន័យថា បំពង់ដែលជាចម្បងធ្វើពីប្លាស្ទិក ដែលទាញយកពីប្រេងនៅ ឬប្រើប្រាស់មែរដែលផ្ទុកលើជីវសាស្ត្រ ដូចជាពោក ឬប្រភពរុក្ខជាតិផ្សេងទៀត ហើយមានគោលបំណង៖  
(a) ដើម្បីផ្ទេរវត្ថុរាវពីរត្នងកទៅកាន់ម៉ាត់របស់អ្នកទទួលទាន  
(b) សម្រាប់ប្រើតែម្តង និង  
(c) សម្រាប់បោះចោលក្រោយពេលប្រើបានម្តង។

(2) “បំពង់បិតប្លាស្ទិកដែលប្រើម្តងចោល” មិនរាប់បញ្ចូលនូវ៖  
(a) បំពង់បិតដែលធ្វើពីវត្ថុធាតុផ្សេងទៀតក្រៅពីប្លាស្ទិកឡើយ ដូចជាធ្វើពីក្រដាស ប៉ាស្តា ដើមពោក ឈើ ឬឫស្សី និង  
(b) បំពង់បិតប្លាស្ទិកដែលត្រូវបានភ្ជាប់ឬខ្ទប់ជាមួយវត្ថុផ្គុំគេសង្កេត មុនពេលវត្ថុផ្គុំគេសង្កេតត្រូវបានដាក់។

### OAR 333-150-0000 ជំពូកទី 4-502.13(C) ស្តីពីសេវាកម្មតែម្តង និងវត្ថុប្រើតែម្តង ដែនកំណត់ប្រើប្រាស់

- (A) មិនត្រូវប្រើសេវាកម្មតែម្តង និងវត្ថុប្រើតែម្តង ឡើងវិញឡើយ។
- (B) បំពង់ចែកចាយទឹកដោះគោកាត ច្រើនត្រូវកាត់តាមអង្កក់ទ្រូងដោយទុកមិនលើសពីមួយអំពូលដែលលេចចេញពីក្បាលចែកចាយដែលត្រូវដាក់។
- (C) (1) អ្នកផ្គត់ផ្គង់អាហារឬភេសជ្ជៈ ឬហាងលក់ទំនិញ មិនត្រូវផ្តល់បំពង់បិតប្លាស្ទិកដែលប្រើម្តងចោលទៅឱ្យអតិថិជនទេ លើកលែងតែអតិថិជនស្នើសុំបំពង់បិតប្លាស្ទិកដែលប្រើម្តងចោលយ៉ាងច្បាស់លាស់។  
(2) កន្លែងលក់អាហារនិងភេសជ្ជៈ អាចផ្តល់បំពង់បិតប្លាស្ទិកដែលប្រើម្តងចោលទៅឱ្យអតិថិជនដែលអង្គុយនៅក្នុង ឬលើយានជំនិះបាន។  
(3) ហាងលក់ទំនិញ អាចទុកបំពង់បិតដែលប្រើម្តងចោល នៅក្នុងទីតាំងដែលគ្មានអ្នកចាំរក្សាបាន ប្រសិនបើពួកគេគ្មានកន្លែងទំនេរនៅក្នុងទីតាំងដែលមានបុគ្គលិកចាំរក្សា។  
(4) ហាងលក់ទំនិញ អាចលក់ ឬដាក់លក់បំពង់បិតដែលប្រើម្តងចោលជាដុំ ឬដោយមិនភ្ជាប់ជាមួយការ

សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាលេខ 90 ត្រូវបានអនុម័តនៅក្នុងសម័យប្រជុំនីតិប្បញ្ញត្តិឆ្នាំ 2019 ដែលរឹតត្បិតត្រិះស្តារសេវាកម្មចំណីអាហារមិនឱ្យផ្តល់បំពង់បិតប្លាស្ទិកដល់អតិថិជន លើកលែងតែមានការស្នើសុំយកពួកវាយ៉ាងច្បាស់លាស់។ បុគ្គលិកផ្នែកសេវាកម្មអាហារអាចផ្តល់បំពង់បិតប្លាស្ទិកដែលប្រើម្តងចោលដល់អតិថិជនបាន ប្រសិនបើអតិថិជននៅក្នុង/នៅលើយានជំនិះរបស់ពួកគេក្នុងពេលជិះកាត់ទិញ។

ការរឹតត្បិតនេះមិនអនុវត្តចំពោះកន្លែងថែទាំសុខភាព ឬកន្លែងផ្តល់ការថែទាំនិងស្នាក់នៅ ដែលផ្តល់បំពង់បិតដល់អ្នកជំងឺឬអ្នកស្នាក់នៅឡើយ។

ហាងលក់ទំនិញ អាចទុកបំពង់បិតប្លាស្ទិកដែលប្រើម្តងចោល នៅក្នុងទីតាំងដែលគ្មានអ្នកចាំរក្សា សម្រាប់អតិថិជនបាន បើសិនជាហាងលក់ទំនិញ គ្មានកន្លែងទំនេរសម្រាប់ទុកបំពង់បិតនៅក្នុងទីតាំងដែលនិយោជិករបស់ហាងផ្តល់សេវាកម្មដល់អតិថិជន។ វាអាស្រ័យលើប្រតិបត្តិការធ្វើការកំណត់កន្លែងទុកដាក់បំពង់បិត ហើយប្រសិនបើពួកគេមានកន្លែងទំនេរគ្រប់គ្រាន់។



ត្រូវតែទុកឱ្យអតិថិជនស្នើសុំបំពង់បិត លើកលែងតែអតិថិជននៅក្នុងយានជំនិះរបស់ពួកគេ។

- ព័ត៌មានបន្ថែម៖
- មិនអាចចេះតែដាក់បំពង់បិតចូលក្នុងថង់អាហាររបស់អតិថិជនក្នុងពេលជិះកាត់ទិញនោះទេ
  - ក្នុងការរឹតត្បិតនេះ ចូរដាក់បំពង់បិតស្រាត្រឡប់ក្នុងចុងបានហើយ
  - កន្លែងអាជីវកម្មអាចដាក់សញ្ញាដែលបង្ហាញថា អតិថិជនត្រូវសួរបុគ្គលិកបើពួកគេចង់បានបំពង់បិត
  - កន្លែងអាជីវកម្មដែលមានការបញ្ជាទិញអនឡាញ មិនត្រូវប្រើ 'ប្រអប់ជិក' ឬការចង្អុលបង្ហាញផ្សេងទៀតអំពីបំពង់បិតទេ។ អតិថិជន (ឬសេវាកម្មដឹកជញ្ជូន) ត្រូវតែស្នើសុំបំពង់បិតនៅពេលដែលការបញ្ជាទិញត្រូវបានទទួលយក
  - បំពង់បិតដែលប្រើបានច្រើនដងរលោង និងសម្អាតបានដោយស្រួល ដូចកញ្ចក់ ឬលោហៈ នឹងត្រូវបានអនុញ្ញាតដោយគ្មានការរឹតត្បិតទេ
  - បំពង់បិតនីមួយៗដែលប្រើបានច្រើនដង ត្រូវដុះលាងដោយប្រើដៃឱ្យបានហ្មត់ចត់ ដោយប្រើប្រាស់ស្ទូច ហើយលាងទឹក និងធ្វើអនាម័យក្រោយពេលប្រើម្តងៗ
  - បំពង់បិតធ្វើពីឫស្សី មិនត្រូវបានអនុញ្ញាតទេ ពីព្រោះពួកវាមិនរលោងនិងមិនងាយស្រួលសម្អាតទេ
  - បំពង់បិតធ្វើពីក្រដាស ដែលបំបែកជីវធាតុបាន ដែលប្រើម្តងចោល ត្រូវបានអនុញ្ញាតដោយគ្មានការរឹតត្បិតទេ
  - បំពង់បិតធ្វើពីប្លាស្ទិក/រុក្ខជាតិ មិនត្រូវបានអនុញ្ញាតទេ